



Bilingual assistance is available in Bengali/Bangla (বাংলা), Cantonese (廣東話), English, Hindi (हिंदी), Korean (한국어), Mandarin (普通話), Punjabi (ਪੰਜਾਬੀ), Tagalog, Urdu (اردو), and Vietnamese (tiếng Việt)



អ្នកមានសិទ្ធិទទួលជំនួយផ្នែកភាសា ខ្មែរ កាលណាអ្នកបោះឆ្នោត

តើច្បាប់អ្វីដែលឱ្យសិទ្ធិខ្ញុំទទួលជំនួយផ្នែកភាសា ខ្មែរ ?

មាត្រា ២០៨ នៃសេចក្តីសម្រេចលើសិទ្ធិបោះឆ្នោត (VRA) តម្រូវឱ្យស្រុកខ្លះផ្តល់សម្ភារៈតាមភាសាតាមកំណើតសំរាប់សហគមន៍ដែលអ្នកបោះឆ្នោតនិយាយភាសាអង់គ្លេសមិនពេញលេញ ។

តើជំនួយផ្នែកភាសាអ្វីខ្លះដែលអាចរកបាន ?

អ្នកអាចរកបានព័ត៌មានសរសេរសំរាប់អ្នកបោះឆ្នោត លិខិតចុះឈ្មោះអ្នកបោះឆ្នោត និងសន្លឹកឆ្នោតដែលបានបកប្រែជា ខ្មែរ ។ នៅកន្លែងបោះឆ្នោត អ្នកអាចរកឃើញអ្នកធ្វើការដែលចេះនិយាយ ខ្មែរ ។

តើធ្វើដូចម្តេចឱ្យខ្ញុំរកបានសម្ភារៈជា ខ្មែរ ?

ចូរទាក់ទងការិយាល័យបោះឆ្នោតរបស់អ្នក ហើយសួររកសម្ភារៈបោះឆ្នោតជាភាសាខ្មែរ ព័ត៌មានត្រូវធ្វើដើម្បីទាក់ទងនឹងការិយាល័យទាំងនេះគឺ:

- ◆ www.advancingjustice-aajc.org/language-rights-voting

តើខ្ញុំរកលិខិតចុះឈ្មោះបោះឆ្នោតនៅទីណា ?

អ្នកអាចទាក់ទងការិយាល័យបោះឆ្នោតដើម្បីរកលិខិតចុះឈ្មោះបោះឆ្នោត ហើយធ្វើតាមការណែនាំនូវការផ្ញើទៅកាន់ការិយាល័យបោះឆ្នោតនារដ្ឋមួយ ឬ នៅតាមភូមិ អ្នកអាចចុះឈ្មោះតាមអ៊ិនធើណិតដោយចូលទៅគេហទំព័រ

- ◆ [U.S. Election Assistance Commission – Register to Vote](#)
- ◆ [National Voter Registration Application Form for U.S. Citizens \(CHS\)](#)

តើខ្ញុំអាចនាំនរណាម្នាក់មកក្នុងបន្ទប់ដើម្បីជួយខ្ញុំបោះឆ្នោតបានឬទេ ?

បាន ។ អ្នកមានសិទ្ធិនាំនរណាម្នាក់មកជួយក្នុងបន្ទប់បោះឆ្នោត ។ មនុស្សម្នាក់នេះអាចជាមិត្តសំឡាញ់ ញាតិ ឬ នរណាម្នាក់ដែលអ្នកទុកចិត្ត ។ តែមិនអាចជាចៅហ្វាយរបស់អ្នក ឬ តំណាងសហភាពការងាររបស់អ្នកទេ ។

១-៨៨៨-API-VOTE ចូរទូរស័ព្ទសុំជំនួយភាសា ខ្មែរ នៅថ្ងៃបោះឆ្នោត។

សំរាប់ព័ត៌មានបន្ថែមអំពីការចូលរួមបោះឆ្នោតអ្នកនិយាយភាសាអង់គ្លេសមិនពេញ លេញ សូមអញ្ជើញទៅគេហទំព័រ

www.advancingjustice-aajc.org/language-rights-voting. ។

ក្រុង និង ស្រុក (តំបន់)
 ទាំងនេះផ្តល់ឱ្យនូវជំនួយផ្នែកភាសា ខ្មែរ
 CALIFORNIA: Los Angeles County
 MASSACHUSETTS: Lowell City